

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 17 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

ឡងប៊ិច ធ្វើការចាប់ឆ្នោត ជារៀងរាល់ថ្ងៃ សម្រាប់អ្នកដែលមកចាក់វ៉ាក់សាំង COVID-19 ដំបូង រង្វាន់ រួមមាន ឧបករណ៍លេងល្បែង Nintendo Switch, កញ្ចប់ស្នាក់នៅ ក្នុងសណ្ឋាគារនៅក្នុងមូលដ្ឋាន

ឡងប៊ិច, CA - ចាប់ផ្តើមពីថ្ងៃទី 17 ខែឧសភានេះទៅ រហូតដល់ថ្ងៃសៅរ៍ ទី 22 ខែឧសភា, នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស នៃសាលាក្រុងឡងប៊ិច នឹងធ្វើការចាប់ឆ្នោត ជារៀងរាល់ថ្ងៃ សម្រាប់អ្នកដែលមកចាក់វ៉ាក់សាំង COVID-19 ដំបូង ជាក្រឡំលើកទឹកចិត្ត សម្រាប់អ្នកដែលអាចចាក់វ៉ាក់សាំងបាន ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) «យើងខ្ញុំនឹងបន្តផ្តល់ គ្រឿងលើកទឹកចិត្ត និងកំនិតថ្មីៗ ដើម្បីជំរុញប្រជាពលរដ្ឋ ឱ្យចាក់វ៉ាក់សាំង ។» «យើងខ្ញុំបន្តចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ ហើយការចាប់ឆ្នោតនេះ គឺជាមធ្យោបាយមួយទៀត ក្នុងការទាក់ទាញ ប្រជាពលរដ្ឋ នៅមជ្ឈមណ្ឌលផ្សេងៗ ។»

ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 22 ខែឧសភា អ្នកដែលបានដាក់វ៉ាក់សាំង Pfizer ឬ Moderna COVID-19 ដូសទីមួយ ឬវ៉ាក់សាំង Johnson & Johnson/Janssen តែមួយដូស នៅទីតាំងចាក់វ៉ាក់សាំង ប្រតិបត្តិការ ដោយសាលាក្រុង នឹងបានចូលរួមកម្មវិធីចាប់ឆ្នោត យករង្វាន់ ឧបករណ៍លេងល្បែង Nintendo Switch ឬកញ្ចប់ស្នាក់នៅ ក្នុងសណ្ឋាគារ នៅមូលដ្ឋាន រយៈពេល ពីរយប់ ដោយស្វ័យប្រវត្តិ ។ អ្នកដែលត្រូវបានជ្រើសរើស នឹងមានឱកាសជ្រើសយក រង្វាន់ណាមកបានដែរ ។ ត្រូវមានការយល់ព្រម ពីឪពុកម្តាយ/អាណាព្យាបាល សម្រាប់អ្នកដែលមានអាយុ ក្រោម 18 ឆ្នាំ។ សណ្ឋាគារ ដែលចូលរួម មានដូចជា ហិលតុន ឡងប៊ិច, ម៉ារីយ៉ូត ឡងប៊ិច, សណ្ឋាគារ ម៉ាយ៉ា, សណ្ឋាគារ ហ្គាលឌីន សេល, វេសស្ទិន ឡងប៊ិច, សណ្ឋាគារ វិណសសិន ឡងប៊ិច និង ស្តេយ៉ាប៊្រិដ ស្ទីត ឡងប៊ិច អ៊ែរវែត ។

ស្តីវ ហ្គូដលីង (Steve Goodling) ប្រធាន និងនាយកប្រតិបត្តិ នៃការិយាល័យសន្តិសុខ & គ្រឿងទេសចរ ឡងប៊ិច (CVB) បានលើកឡើងថា «ការចាក់វ៉ាក់សាំង ឱ្យបានកាន់តែច្រើន នៅក្នុងសហគមន៍ របស់យើង គឺជាការសំខាន់ ដើម្បីអាចបន្តបើកដំណើរការ ឡងប៊ិច ឡើងវិញបាន ។» « CVB នឹងដៃគូសណ្ឋាគារ របស់យើងខ្ញុំ មានសេចក្តីសោមនស្ស ក្នុងការគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់គ្រឿងលើកទឹកចិត្ត របស់ក្រុង ហើយយើងខ្ញុំលើកទឹកចិត្ត ឱ្យអ្នកគ្រប់គ្នាទៅចាក់វ៉ាក់សាំង ។»

ការចាប់ឆ្នោត នឹងធ្វើឡើង ជារៀងរាល់ថ្ងៃ ហើយអ្នកឈ្នះរង្វាន់ នឹងទទួលបានការជូនដំណឹង តាមទូរសព្ទ និង/ឬ អ៊ីមែល បន្ទាប់មក អ្នកឈ្នះអាចមកយក រង្វាន់នោះ ដោយផ្ទាល់ ឬរង់ចាំគេផ្ញើឱ្យ តាមប្រៃសណីយ៍បាន ។

ទីតាំងចាក់វ៉ាក់សាំង ដំណើរការដោយសាលាក្រុង ដែលទីតាំងទាំងអស់នោះអាចចាក់វ៉ាក់សាំង ជូនអ្នកដែលមានអាយុ 12 ឆ្នាំ និងច្រើនជាងនេះ រួមមាន ៖

- មជ្ឈមណ្ឌលសន្តិបាត ឡងប៊ិច
- គ្លីនិកសហគមន៍ ចលីត នៅឧទ្យាន អែដមៀរល យីត (Admiral Kidd), ម៉ាខាតធី (MacArthur), និង ហហ្វថុន (Houghton)
- យានចាក់វ៉ាក់សាំង ចលីត សម្រាប់អ្នកចេញពីផ្ទះមិនកើត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ រងការប៉ះពាល់ខ្លាំង
- ក្រុមចាក់វ៉ាក់សាំង ចលីត តាមសាលារៀន នៅមូលដ្ឋាន រួមទាំង វិទ្យាល័យ ខាប្រីលីឡូ [Cabrillo High School] ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 1 រសៀល នៅថ្ងៃសៅរ៍ ។

គ្រឿងលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំង ដំបូង របស់ក្រុង ជាសំបុត្រចូលជលវប្បដ្ឋាន ទទួលបានជោគជ័យយ៉ាងច្រើនសន្លឹកសន្លាប់ ។ ការណាត់ជួបចាក់វ៉ាក់សាំង ដំបូង នៅសប្តាហ៍ នៃថ្ងៃទី 10 ខែឧសភា មានចំនួន ច្រើនជាង ចំនួនទ្វេដង នៃចំនួន កាលពីសប្តាហ៍មុន ហើយសាលាក្រុងបានផ្តល់សំបុត្រសរុប ប្រមាណ 5,700 សន្លឹក ។ សាលាក្រុង នៅបន្តស្វែងរក គ្រឿងលើកទឹកចិត្ត និងយុទ្ធសាស្ត្រផ្សេងៗ ទៀត ដើម្បីលើកទឹកចិត្ត ប្រជាពលរដ្ឋដែលអាចចាក់វ៉ាក់សាំងបានទាំងអស់ ឱ្យការពារខ្លួនពួកគេ និងមនុស្សជាទីស្រឡាញ់ របស់ពួកគេ ពី COVID-19 ។

មិនចាំបាច់មានការណាត់ជួប ទុកជាមុននោះទេ ប៉ុន្តែប្រជាពលរដ្ឋ ដែលចាប់អារម្មណ៍ចង់កំណត់កាលវិភាគណាត់ជួប នៅតែអាចធ្វើទៅបាន ដោយចូលទៅច្រកចាក់វ៉ាក់សាំង [MyTurn.ca.gov](https://myturn.ca.gov) ឬ ដោយទូរសព្ទទៅលេខទាន់ហេតុការណ៍ 833.422.4255 សម្រាប់ CA COVID-19 ។

វ៉ាក់សាំងទាំងអស់ត្រូវបានចាក់ជូន ដោយឥតគិតថ្លៃ ហើយមានផ្តល់ឱ្យ ដោយផ្ទាល់ពីរដ្ឋាភិបាលសហព័ន្ធ ។

គិតត្រឹមថ្ងៃទី 14 ខែឧសភា មានករណី COVID-19 ចំនួន 53,223 នៅឡងប៊ិច ហើយប្រជាពលរដ្ឋ ចំនួន 934 នាក់ បានបាត់បង់ជីវិត ដោយសារវីរុសនេះ ។ វ៉ាក់សាំង ជាង 324,000 ដូស ត្រូវបានចាក់ជូនប្រជាពលរដ្ឋ ដែលក្នុងនោះ ជាង 182,000 ដូស ជាការចាក់លើកទីមួយ និង ជាង 142,000 ដូស ជាការចាក់លើកទីពីរ ។ ទិន្នន័យលំអិត ពាក់ព័ន្ធនឹង COVID-19 និងការចាក់វ៉ាក់សាំង នៅឡងប៊ិច អាចរកបាននៅ longbeach.gov/covid19data ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ longbeach.gov/COVID19 ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។

###